



អិលប៊ីអិល មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
LBP MICROFINANCE PLC.

របាយការណ៍ ប្រចាំឆ្នាំ

២០២៤

ទំនាក់ទំនងមកកាន់យើងខ្ញុំ

📍 អាសយដ្ឋាន: ផ្ទះលេខ ៨៣ & អី, ផ្លូវលេខ១៦៩, សង្កាត់វាលវែង,
ខណ្ឌ៧មករា, រាជធានីភ្នំពេញ

☎ 023 884 005

✉ E: info@lbpmicrofinance.com.kh

🌐 W: www.lbpmicrofinance.com.kh

សូមស្វាគមន៍

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន

: អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ចុះបញ្ជីពាណិជ្ជកម្មលេខ

: ០០០១២៤៨៥

ទីស្នាក់ការចុះបញ្ជី

: ផ្ទះលេខ ៨៣ & អី, ផ្លូវលេខ១៦៩, សង្កាត់វាលវែង, ខណ្ឌឈមកក, រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទីស្នាក់ការកណ្តាល

: អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក

: អ្នកឧកញ៉ា ឡាយ ប៊ុន ប៉ា

: លោកជំទាវឧកញ៉ា ឡាយ ឈុននី

ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា ឡាយ ប៊ុន ប៉ា

: ប្រធានក្រុមប្រឹក្សាភិបាល

លោកជំទាវឧកញ៉ា ឡាយ ឈុននី

: អភិបាលមិនប្រតិបត្តិ

ឧកញ៉ា ឡាយ ប៊ុនឡាន

: អភិបាលប្រតិបត្តិ និងជានាយកគ្រប់គ្រងទូទៅ

ឧកញ៉ា ឡាយ ម៉ូនីកា

: អភិបាលមិនប្រតិបត្តិ

ឧកញ៉ា ឡាយ ឌីណា

: អភិបាលមិនប្រតិបត្តិ

លោក ប៊ូ រស់

: អភិបាលឯករាជ្យ

លោក មួង សម្បត្តិ

: អភិបាលប្រតិបត្តិ និងជានាយកប្រតិបត្តិ

ធនាគារិកចម្បងៗ

: ធនាគារ កាណាឌីយ៉ា ក.អ

: ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី

សវនករ

: ត្រូវ (ខេអេច) ឯ.ក

១ . សារពីគណៈគ្រប់គ្រង	១-២
២ . អំពីយើង	៣-៤
ប្រវត្តិគ្រឹះស្ថាន	៥
ទស្សនៈវិស័យ	៥
បេសកកម្ម	៥
គុណតម្លៃ	៥
៣ . សមិទ្ធផលរបស់យើង	៧-៨
៤ . អភិបាលកិច្ច	៩-១០
រចនាសម្ព័ន្ធ អិល ប៊ី ភី	៩-១០
ភាគទុនិក និងក្រុមប្រឹក្សាភិបាល	១១
គណៈគ្រប់គ្រង	១២
៥ . របាយការណ៍សវនករករណី	១៣-១៤
របាយការណ៍សវនករករណីចំពោះសមាជិកនៃ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី	១៥-១៨
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១៩
របាយការណ៍លទ្ធផលលម្អិត	២០
របាយការណ៍បម្រែបម្រួលមូលធន	២១
របាយការណ៍លំហូរសាច់ប្រាក់	២២-២៣



ឧកញ៉ា ឡាយ ប៊ុណ្ណារដ្ឋន៍

នាយកគ្រប់គ្រងទូទៅ

១. សារពីគណៈគ្រប់គ្រង

អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាគ្រឹះស្ថានឯកជនដែលបានទទួលអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជា នៅខែសីហា ឆ្នាំ២០១៦ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ គោលបំណងដ៏ធំរបស់យើង គឺចង់ផ្តល់ឱកាសដល់សហគ្រិនកម្ពុជា ទទួលបាននូវមូលធន គ្រប់គ្រាន់ក្នុងការវិនិយោគមុខជំនួញរបស់ពួកគេ និងបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋទូទៅតាមរយៈសេវាកម្មប្រាក់កម្ចី របស់ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ។

ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំផុតរបស់យើងគឺផ្តោតសំខាន់ទៅលើការផ្តល់ជូនអតិថិជននូវសេវាឥណទាន ខ្នាតតូច និងមធ្យមជាមួយនឹងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងរយៈពេលខ្លីសមរម្យដើម្បីបង្កលក្ខណៈងាយស្រួល ជូនអតិថិជនក្នុងការប្រើប្រាស់ប្រាក់កម្ចីឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព។ គណៈគ្រប់គ្រងជាន់ខ្ពស់របស់យើងសុទ្ធតែមាន សមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវៈ និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ រួមនឹងប្រភពទុនរឹងមាំ ច្បាស់លាស់ ដែលអាច ធានាបាននូវ ការរីកចម្រើន ស្ថិរភាព និងនិរន្តរភាពរបស់ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុបាន។

លើសពីនេះទៅទៀត យើងបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប្រាក់កម្ចី ដែលអាចធានាបាននូវសុវត្ថិភាពព័ត៌មានរបស់ក្រុមហ៊ុន និងអតិថិជន ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទិន្នន័យ ការធ្វើរបាយការណ៍ និងជំរុញឱ្យការផ្តល់សេវាកម្ម ទៅកាន់អតិថិជនបានឆាប់រហ័ស និងអាចជឿទុកចិត្តបានថែមទៀតផង។ ក្រៅពីនេះ យើងក៏បានសហការជាមួយធនាគារឯក ទេសរឹង (ខេមបូឌា) ក្រុមហ៊ុនឡឺម៉ាន់នី (ខេមបូឌា) និងក្រុមហ៊ុនវៀតធន (ខេមបូឌា) ដែលអនុញ្ញាតឱ្យអតិថិជនរបស់ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ទាំងអស់ អាចធ្វើការសងប្រាក់ត្រឡប់មកគ្រឹះស្ថានវិញតាមរយៈទូរស័ព្ទដៃ ឬភ្នាក់ងារទាំងអស់របស់ ក្រុមហ៊ុនទាំងបីខាងលើ ដែលមាននៅទូទាំងប្រទេសដោយបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយហានិភ័យផ្សេងៗរបស់ អតិថិជន ក្នុងការយកប្រាក់មកសងដល់ការិយាល័យ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុវិញ។

លោក ម៉ុង សម្បត្តិ
នាយកប្រតិបត្តិ



ទោះបីក្នុងឆ្នាំ២០២៤ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ត្រូវបានថយចុះស្ទើរតែទាំងស្រុងដោយសារការប្រើប្រាស់វ៉ាក់សាំងបង្ការពិតមែន ប៉ុន្តែបើធៀបនឹងឆ្នាំ២០២៣ យើងសង្កេតឃើញថា នៅតែបន្តជះឥទ្ធិពលដល់សេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុផងដែរ។ ផលប៉ះពាល់ជាបន្តនៃបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ជាសកល សង្គ្រាមនៅអឺរ៉ុប និងសង្គ្រាមនៅមជ្ឈិមបូព៌ា បាននាំឱ្យមានការកើនឡើងនៃតម្លៃប្រេង តម្លៃម្ហូបអាហារ និងអតិផរណានៅទូទាំងពិភពលោក។ ដូចគ្នានឹងប្រទេសដទៃទៀតដែរ ក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជាក៏នៅតែទទួលរងនូវការជះឥទ្ធិពលនៃសង្គ្រាមនៅតំបន់អឺរ៉ុប និងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យសេដ្ឋកិច្ចមានកំណើនយឺតយ៉ាវចំពោះវិស័យមួយចំនួន។ ទន្ទឹមនឹងនេះ វានឹងបង្កឱ្យមានការភ័យខ្លាចដល់ការរស់នៅរបស់មនុស្សជុំវិញពិភពលោក ក៏ដូចជាបង្កឱ្យមានផលអវិជ្ជមាន ដល់កំណើនសេដ្ឋកិច្ចទូទាំងពិភពលោកផងដែរ ប្រសិនបើសង្គ្រាមនេះមិនត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ នោះទេ។

រីឯការប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុ មិនត្រឹមតែផ្ដោតសំខាន់ទៅលើគុណភាព សេវាកម្ម និងតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតទៅលើភាពជឿនលឿននៃបច្ចេកវិទ្យាថែមទៀតផង ដែលតម្រូវឱ្យស្ថាប័នធនាគារ និងហិរញ្ញវត្ថុទាំងអស់ត្រូវតែពង្រឹងនិងវិនិយោគលើបច្ចេកវិទ្យាទៅតាមតម្រូវការជាក់ស្តែងរៀងៗខ្លួន។

ជាចុងបញ្ចប់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៅជ្រះចំពោះការគាំទ្ររបស់អភិជន ភាគទុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង បុគ្គលិក និងរាជរដ្ឋាភិបាល ព្រមទាំងថ្លែងអំណរគុណជាពិសេសចំពោះ ធនាគារជាតិ នៃកម្ពុជា ដែលបានគាំទ្រដល់គ្រឹះស្ថានយើងខ្ញុំ ក៏ដូចជាវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ក្នុងឆ្នាំ២០២៤ កន្លងមក។ សូមជូនពរដល់លោកអ្នកនិងក្រុមគ្រួសារក្នុងឆ្នាំ២០២៥នេះសូមទទួលបាននូវសេចក្តីសុខកាយសប្បាយចិត្តជោគជ័យក្នុងតួនាទីការងារនិងមុខជំនួញប្រកបដោយគុណភាពនិងប្រសិទ្ធភាពកុំបីឃ្លៀងឃ្លាតឡើយ។

២

អំពីយើង



ប្រវត្តិគ្រឹះស្ថាន

គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលបង្កើតឡើងដោយភាគទុនិកក្នុងស្រុកពីររូបគឺ អ្នកឧកញ៉ា ឡាយ ប៊ុន ប៉ា និងលោកជំទាវឧកញ៉ា ឡាយ ឈុននី និងទទួលបានអាជ្ញាបណ្ណ ពីធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។

គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាគ្រឹះស្ថានឯកជនដែលផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ពលរដ្ឋកម្ពុជា ជាលក្ខណៈខ្នាតតូច និងមធ្យមក្នុងអត្រាការប្រាក់ និងរយៈពេលខ្លីល្អបំផុតដើម្បីធានាបាននូវតម្លាភាពជូនដល់អតិថិជន ព្រមទាំងរួមចំណែកលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ទស្សនៈវិស័យ

ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ព្រមទាំងគាំទ្រដល់ សហគ្រិនកម្ពុជាដែលមានសក្តានុពលឱ្យសម្រេចបានពេញលេញនូវគោលដៅអាជីវកម្មរបស់ខ្លួន តាមរយៈការផ្តល់ប្រាក់កម្ចីប្រកបដោយតម្លាភាព គណនេយ្យភាព គុណភាព និងនិរន្តរភាព។

បេសកកម្ម

- ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងសហគ្រិនកម្ពុជាដែលមានសក្តានុពលក្នុងកម្រិតអត្រាការប្រាក់សមរម្យ និងសេវាកម្មរហ័ស ប្រកបដោយការទទួលខុសត្រូវ។
- ផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលទាំងអតិថិជនទាំងគ្រឹះស្ថាន។


គុណតម្លៃ

- ភាពស្មោះត្រង់៖ យើងនឹងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយសុចរិតភាព ភាពស្មោះត្រង់ និងគុណធម៌។
- ទទួលខុសត្រូវ៖ យើងនឹងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយវិជ្ជាជីវៈទំនួលខុសត្រូវខ្ពស់ និងឆ្លើយតបទាន់ពេលវេលារាល់តម្រូវការរបស់អតិថិជន។
- ផ្តល់តម្លៃ៖ យើងចាត់ទុកអតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ជាទ្រព្យសម្បត្តិ ព្រមទាំងផ្តល់តម្លៃ និងការគោរពចំពោះពួកគេដោយគ្មានការរើសអើង។
- ផ្តល់អតិភាព៖ យើងនឹងផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះលើសពីអ្វីដែលអតិថិជនចង់បាន។ អតិថិជនគឺជាអទិភាពចម្បងរបស់ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ។





សមិទ្ធផលរបស់យើង





គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ឥណទាន	ផលបត្រឥណទាន គិតជាពាន់ដុល្លារ	ចំនួនអតិថិជន	ភេទ	
			ស្រី	ប្រុស
រៀល	៣២៩	៧០	៣១	៣៩
ដុល្លារ	២.៦៨៨	៤៦៩	២៦៦	២០៣
សរុប	៣.០១៧	៥៣៩	២៩៧	២៤២

៤. អភិបាលកិច្ច

រចនាសម្ព័ន្ធ អិល ប៊ី ភី





ភាគទុនិក និងក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា ឡាយ ប៊ុន ច៉ា
ប្រធានក្រុមប្រឹក្សាភិបាល និងជាភាគទុនិក



លោកជំទាវឧកញ៉ា ឡាយ ឈុននី
សមាជិកក្រុមប្រឹក្សាភិបាល និងជាភាគទុនិក



ឧកញ៉ា ឡាយ ប៊ុនឡាវឌ្រន
សមាជិកក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងទូទៅ



ឧកញ៉ា ឡាយ ម៉ូនីកា
សមាជិកក្រុមប្រឹក្សាភិបាល



ឧកញ៉ា ឡាយ ឌីណា
សមាជិកក្រុមប្រឹក្សាភិបាល



លោក ប៊ូ រស់
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ



លោក មួង សម្បត្តិ
សមាជិកក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ

គណៈគ្រប់គ្រង



ឧកញ៉ា ឡាយ ប៊ុណ្ណារុន្ទ
នាយកគ្រប់គ្រងទូទៅ

លោក ប៊ុណ្ណារុន្ទ គឺជាតំណាងរបស់ប្រធានក្រុមប្រឹក្សាភិបាលនៅ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ។ លោកបានបញ្ចប់ការសិក្សាអនុបណ្ឌិតហិរញ្ញវត្ថុពី ប្រទេសអង់គ្លេស និងមានបទពិសោធន៍ជាច្រើនឆ្នាំលើការគ្រប់គ្រងទូទៅផងដែរ។



លោក មង់ សម្បត្តិ
នាយកប្រតិបត្តិ

លោក សម្បត្តិ បានបញ្ចប់ការសិក្សាផ្នែកឯកទេសធនាគារនៅ សាលាធនាគារជាតិ នៃកម្ពុជា និងមានបទពិសោធន៍ខាងវិស័យធនាគារ និងហិរញ្ញវត្ថុជិត៤១ឆ្នាំ ដោយធ្លាប់ធ្វើការនៅធនាគារជាតិ នៃកម្ពុជា ធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន ហើយលោកក៏ជាអ្នកចូលរួមក្នុងការបង្កើត អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ តាំងពីឆ្នាំ២០១៥ ផងដែរ។



លោកស្រី ស៊ិន ស៊ីនី
ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល

លោកស្រី ស៊ីនី បានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ។ លោកស្រីមានបទពិសោធន៍ជាង១៦ឆ្នាំ លើផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅក្នុងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ។ លោកស្រីបានចូលរួមជាមួយ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ នៅក្នុងឆ្នាំ ២០២២។



លោក យា សុខគា
ប្រធាននាយកដ្ឋានប្រតិបត្តិការ

លោក សុខគា មានបទពិសោធន៍ការងារជាង ១៦ឆ្នាំ ក្នុងវិស័យធនាគារ និងបានចូលរួមជាមួយ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០២២។ លោកបានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម។



លោក ឌឹម សាវ៉េត
ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក សាវ៉េត មានបទពិសោធន៍ជាង៩ឆ្នាំ លើផ្នែកសវនកម្មផ្ទៃក្នុង និងបានចូលរួមបម្រើការងារជាមួយ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០១៩។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្ម។



លោកស្រី ផុន ម៉ាលាត
ប្រធានផ្នែកគណនេយ្យ

លោកស្រី ម៉ាលាត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ។ លោកស្រីមានបទពិសោធន៍ជាង១១ឆ្នាំនៅក្នុងផ្នែកសវនកម្មផ្ទៃក្នុង និងគណនេយ្យ។ លោកស្រីបានចូលរួមជាមួយ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ នៅក្នុងឆ្នាំ ២០២៣។



លោក យិន សន្តិភាព
ប្រធានផ្នែកឥណទាន

លោក សន្តិភាព មានបទពិសោធន៍ជាង១៦ឆ្នាំ លើផ្នែកឥណទាន និងបានចូលរួមបម្រើការងារជាមួយ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០១៦។ លោកបញ្ចប់បរិញ្ញាបត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនុបណ្ឌិតផ្នែកជំនួញ។



លោក សង សិណ
អនុប្រធានមុខងារប្រតិបត្តិតាម និងគ្រប់គ្រងហានិភ័យ

លោក សិណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ជំនាញរដ្ឋបាលសាធារណៈ។ លោក សិណ មានបទពិសោធន៍ជាច្រើនឆ្នាំលើផ្នែកច្បាប់ និងប្រតិបត្តិតាមក្នុងវិស័យហិរញ្ញវត្ថុ និងបានចូលបម្រើការងារជាមួយ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុពីអិលស៊ី ក្នុងឆ្នាំ២០២០។



របាយការណ៍របស់ សវនករឯករាជ្យ



របាយការណ៍របស់សវនករឯករាជ្យសម្រាប់សមាជិកនៃ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ការវាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ ទស្សនៈរបស់សវនករ

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ហៅថា (ក្រុមហ៊ុន) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ និង របាយការណ៍លទ្ធផល
លម្អិត របាយការណ៍បម្រែបម្រួលមូលធន និង របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយនឹង
គោលការណ៍គណនេយ្យសំខាន់ៗព្រមទាំងកំណត់សម្គាល់ផ្សេងៗ ដែលមាន ចាប់ពីទំព័រទី០៩ ដល់ ទំព័រទី ៦២។

តាមទស្សនៈរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុនេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាព
ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុហើយនិងលំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជាសម្រាប់
សហគ្រាសធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃទស្សនៈរបស់សវនករ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិ។ ការទទួលខុសត្រូវរបស់ពួកយើងគឺ
ស្ថិតនៅក្រោមស្តង់ដារដែលបានចែង និងរៀបរាប់នៅក្នុងផ្នែកទំនួលខុសត្រូវរបស់សវនករទៅលើរបាយការណ៍ ហិរញ្ញវត្ថុ
នៃរបាយការណ៍សវនកម្មរបស់ពួកយើង។ យើងជឿជាក់ថាការស្តង់ដារសវនកម្ម ដើម្បីពួកយើងប្រមូលបាន គឺគ្រប់គ្រាន់ និង
សមហេតុផល ដើម្បីជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់របស់យើងខ្ញុំ។

ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុន ដោយគោរពតាម ស្តង់ដារក្រមសីលធម៌គណនេយ្យកម្ពុជាអន្តរជាតិ សម្រាប់
ក្រមសីលធម៌របស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“IESBA Code”) រួមជាមួយនឹង
តម្រូវការនៃក្រមសីលធម៌ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌ដទៃទៀតស្របតាមតម្រូវការទាំងនេះ និងក្រមសីលធម៌របស់
គណនេយ្យករជំនាញ ។

ព័ត៌មានបន្ថែមទៅលើរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករមានដូចតទៅនេះ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន គឺជាអ្នកទទួលខុសត្រូវរាល់ព័ត៌មានដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន។
ព័ត៌មាននោះរួមបញ្ចូលទាំងរបាយការណ៍ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនបានរួមបញ្ចូលជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុ
របស់ក្រុមហ៊ុននិងរបាយការណ៍របស់សវនករឡើយ។

ការបញ្ចេញទស្សនៈរបស់ពួកយើងទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺមិនបានរាប់បញ្ចូលជាមួយរបាយការណ៍
ក្រុមប្រឹក្សាភិបាលឡើយ ហើយពួកយើងក៏មិនបានបង្ហាញជាលិខិតអះអាងទៅលើការសរុបមតិរបស់របាយការណ៍នោះ
ផងដែរ។

របាយការណ៍របស់សវនករឯករាជ្យសម្រាប់សមាជិកនៃ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (ក)

ក្នុងការភ្ជាប់គ្នាវាងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ចំពោះទំនួលខុសត្រូវរបស់សវនករ គឺគ្រាន់តែស្វែងយល់អំពី របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងទទួលយករបាយការណ៍របស់ពួកគាត់ បើទោះបីជា របាយការណ៍របស់ក្រុមប្រឹក្សាភិបាលមានភាពមិនត្រឹមត្រូវទាក់ទងទៅ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក៏ដោយ រឺក៏មានភាពមិនប្រក្រតីចំពោះវិជ្ជាជីវៈរបស់សវនករដែលបានធ្វើសវនកម្ម រឺក៏ការកើតឡើងនូវភាពខុសប្រក្រតីណាមួយ ផ្សេងទៀត។

យោងទៅតាមការងារដែលពួកយើងបានបំពេញ ពួកយើងបានសន្និដ្ឋានថា វានឹងមានភាពមិនត្រឹមត្រូវទាក់ទង ជាមួយ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល។ ហេតុដូច្នេះហើយទើបបានជាពួកយើងទាមទារនូវរបាយការណ៍ដែលពិតប្រាកដ និងត្រឹមត្រូវ។ យើងខ្ញុំគ្មានអ្វីដែលត្រូវរាយការណ៍ពីបញ្ហានេះទៀតឡើយ។

ទំនួលខុសត្រូវរបស់អភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដនៃ របាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុនៃកម្ពុជាសម្រាប់ សហគ្រាស ធុនតូច និងមធ្យម និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលត្រូវទទួលខុសត្រូវដូចគ្នាផងដែរចំពោះ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្នុង ដែលក្រុមប្រឹក្សាភិបាលក្រុមហ៊ុនយល់ថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ត្រូវមានការទទួលខុសត្រូវរាល់ សកម្មភាពរបស់ក្រុមហ៊ុនដែលធានាអះអាងថា អាចមានលិទ្ធភាពបន្តក្នុងរយៈពេល១២ខែខាងមុខ និងរាល់បញ្ហាដែល មានជាប់ពាក់ព័ន្ធជាមួយនឹងលិទ្ធភាពអាចបន្តរបស់ក្រុមហ៊ុន និងគោលបំណងដែលអាចធ្វើអោយមានសកម្មភាពនេះ កើតឡើង ដែលតម្រូវអោយធ្វើការបង្ហាញទៅជាសាធារណៈដោយសារតែវាមានភាពចាំបាច់។ លើកលែងតែក្រុមប្រឹក្សា ភិបាលណាមួយមានបំណងចង់ទូទាត់បំណុលរបស់ក្រុមហ៊ុនទាំងស្រុង រឺក៏អះអាងថានឹងបិទក្រុមហ៊ុន ហើយបើគ្មាន សកម្មភាពណាមួយលេចឡើងនោះទេ យើងនៅតែត្រូវការរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដដែល។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនទាំងមូល នឹងមិនមានកំហុសឆ្គងជាសារវន្ត មិនថាដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំឡើយ។ ហើយ ធ្វើការរាយការណ៍របាយការណ៍សវនករដែលរាប់បញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានាអះអាងដែលសម ហេតុផល គឺការធានាអះអាងកម្រិតខ្ពស់ ប៉ុន្តែមិនមែនធានាអះអាងថាសវនកម្មដែលធ្វើឡើងស្របតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា តែងតែរកឃើញរាល់កំហុសជាសារវន្តនោះឡើយ។ ការបំភាន់អាចកើតឡើងពីការក្លែងបន្លំ ឬ កំហុសឆ្គង ហើយត្រូវបានគេចាត់ទុកថាជាសារវន្ត ប្រសិនបើជាលក្ខណៈបុគ្គលឬជាក្រុម ពួកវាអាចជះឥទ្ធិពលដល់ ការសម្រេចចិត្តខាងសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ដែលផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា យើងអនុវត្តការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យដែលមានជំនាញវិជ្ជាជីវៈ នៅសវនកម្មទាំងមូល។ យើងក៏៖

របាយការណ៍របស់សវនករឯករាជ្យសម្រាប់សមាជិកនៃ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (ក)

ក). កំណត់ និងវាយតម្លៃហានិភ័យនៃភាពមិនត្រឹមត្រូវ ខាងសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនថាដោយសារការក្លែងបន្លំ ឬកំហុស។ រៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះនិងទទួលបានភស្តុតាងសវនកម្ម ដែលមានលក្ខណៈគ្រប់គ្រាន់នឹងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់មតិយោបល់របស់យើង។ ហានិភ័យដែលមិនរកឃើញកំហុសខាងសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំគឺមានភាពខ្ពស់ជាងបណ្តាលមកពីកំហុសឆ្គង ព្រោះការក្លែងបន្លំអាចពាក់ព័ន្ធនឹងការឃុបឃិត ការកែច្នៃ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬការបំពានក្នុងការគ្រប់គ្រងផ្ទៃក្នុង។

ខ). ទទួលបានការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងសវនកម្មដើម្បីរៀបចំនីតិវិធីសវនកម្ម ដែលសមស្របក្នុងកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបញ្ចេញមតិលើប្រសិទ្ធភាពនៃ ការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។

គ). វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើនិងភាពសមហេតុផលនៃ ការប៉ាន់ ស្មាន គណនេយ្យនិងការបង្ហាញដែលពាក់ព័ន្ធដែលធ្វើឡើងដោយអ្នកគ្រប់គ្រង។

ឃ). សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់របស់ក្រុមប្រឹក្សាភិបាលនៃមូលដ្ឋានដែលគួរឱ្យព្រួយបារម្ភនៃគណនេយ្យ និងផ្នែកលើភស្តុតាងសវនកម្មដែលទទួលបានថា តើភាពមិនច្បាស់លាស់នៃសារវន្តមានទាក់ទងនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងសន្និដ្ឋានថាមានភាពមិនច្បាស់លាស់នៃសារវន្ត យើងខ្ញុំ ចាំបាច់ត្រូវបញ្ចូលទៅក្នុងរបាយការណ៍របស់សវនកររបស់យើង ដើម្បីទាញចំណាប់អារម្មណ៍លើការ លាតត្រដាងព័ត៌មានហិរញ្ញវត្ថុ ឬបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិយោបល់សវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកររបស់យើង។ ទោះយ៉ាងណា ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពអាជីវកម្ម។

ង). វាយតម្លៃការបង្ហាញនៃទម្រង់ និង ខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមានការលាតត្រដាងនិងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែល តំណាងឱ្យប្រតិបត្តិការនិងព្រឹត្តិការណ៍មូលដ្ឋានក្នុងលក្ខណៈដែលទទួលបានការបង្ហាញដោយត្រឹមត្រូវ។

យើងបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីបញ្ហាផ្សេងៗ វិសាលភាពនិងពេលវេលាដែលបានគ្រោង ទុកសម្រាប់ធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំង ចំនុច ខ្វះខាតក្នុងការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើង។

របាយការណ៍របស់សវនករឯករាជ្យសម្រាប់សមាជិកនៃ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (ក)

បញ្ហាផ្សេងទៀត

ការធ្វើសវនកម្មរបស់យើងខ្ញុំគឺក្នុងគោលបំណងបង្ហាញពីទស្សនៈទៅលើ មូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ជា រូបិយប័ណ្ណ ដុល្លារអាមេរិក។ ការបំពេញរបាយការណ៍ហិរញ្ញវត្ថុពីដុល្លារអាមេរិកទៅជាខ្មែរវៀលដោយប្រើអត្រាប៊ិទ និង អត្រាមធ្យមនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ បានបង្ហាញឡើងក្នុងគោលបំណងវិភាគបន្ថែមហើយមិនមែនជាផ្នែកសំខាន់ នៃមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុនោះទេ។ ការបំពេញនេះមិនត្រូវបានធ្វើសវនកម្មទៅតាមនីតិវិធីដែលបានអនុវត្តទៅលើ របាយការណ៍ហិរញ្ញវត្ថុនោះទេ ហេតុដូច្នេះយើងខ្ញុំមិនបានបញ្ចេញទស្សនៈណាមួយទៅលើការបំពេញនេះឡើយ។

Crowe (KH) Co., Ltd.

ក្រុមហ៊ុនស្នងការគណនេយ្យករជំនាញ



Onn Kien Hoe

អភិបាល

ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៥

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៥	31,235	125,721	41,470	169,405
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	៦	23,227	93,489	57,855	236,338
ឥណទាន និង បុរេប្រទាន	៧	2,820,021	11,350,585	2,776,770	11,343,105
ទ្រព្យសកម្មផ្សេងៗ	៨	184,150	741,203	189,113	772,527
ទ្រព្យសម្បត្តិ និងគ្រឿងបរិក្ខារ	៩	125,000	503,125	125,000	510,625
ទ្រព្យសកម្មអរូបី	១០	18,050	72,651	30,076	122,860
ទ្រព្យសកម្មសរុប		3,201,683	12,886,774	3,220,284	13,154,860
បំណុល និង មូលធន					
បំណុល					
ប្រាក់កម្ចី	១១	905,865	3,646,107	882,228	3,603,902
បំណុលពន្ធពន្យារ		-	-	15,816	64,608
បំណុលផ្សេងៗ	១២	25,883	104,179	24,284	99,200
បំណុលសរុប		931,748	3,750,286	922,328	3,767,710
មូលធន					
ដើមទុន	១៣	2,500,000	10,000,000	2,500,000	10,000,000
ខាតបង្គរ		(392,870)	(1,602,541)	(331,386)	(1,352,239)
ទុនបម្រុងតាមបទប្បញ្ញត្តិ	១៤	162,805	665,008	129,342	528,780
លំអៀងពីអត្រាប្តូរប្រាក់		-	74,021	-	210,609
មូលធនសរុប		2,269,935	9,136,488	2,297,956	9,387,150
បំណុល និង មូលធនសរុប		3,201,683	12,886,774	3,220,284	13,154,860

របាយការណ៍លទ្ធផលលម្អិតផ្សេងៗ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ចំណូលការប្រាក់	១៥	458,804	1,867,791	438,399	1,801,820
ចំណាយការប្រាក់	១៦	(69,531)	(283,061)	(69,895)	(287,268)
ចំណេញដុល		389,273	1,584,730	368,504	1,514,552
ចំណូលផ្សេងៗ	១៧	84,673	344,704	72,695	298,776
ចំណាយលើប្រាក់ខែបុគ្គលិក	១៨	(377,762)	(1,537,869)	(385,807)	(1,585,667)
រំលស់លើទ្រព្យសម្បត្តិនិងគ្រឿង					
បរិក្ខារ និងទ្រព្យសកម្មអរូបី	១៩	(13,985)	(56,933)	(13,936)	(57,277)
ចំណាយលើប្រតិបត្តិការផ្សេងៗ		(181,581)	(739,217)	(201,660)	(828,822)
លទ្ធផលខាតពីប្រតិបត្តិការ		(99,382)	(404,585)	(160,204)	(658,438)
សំវិធានធនទៅលើ					
- ឥណទាន និងបុរេប្រទាន	៧	55,545	226,124	126,928	521,674
ខាតមុនបង់ពន្ធ		(43,837)	(178,461)	(33,276)	(136,764)
ចំណាយពន្ធលើប្រាក់ចំណេញ	២០	15,816	64,387	(18,343)	(75,390)
ខាតបន្ទាប់ពីបង់ពន្ធក្នុងឆ្នាំ					
ហិរញ្ញវត្ថុ		(28,021)	(114,074)	(51,619)	(212,154)
ចំណូលលម្អិតផ្សេងៗ		-	-	-	-
ចំណាយលម្អិតផ្សេងៗក្នុងឆ្នាំ					
ហិរញ្ញវត្ថុ		(28,021)	(114,074)	(51,619)	(212,154)

របាយការណ៍បម្រែបម្រួលមូលធន សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២

	មូលធន ដុល្លារអាមេរិក	ទុនបម្រុង តាមច្បាប់ ដុល្លារអាមេរិក	ខាតបង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី ១.១.២០២៣	2,500,000	49,581	(200,006)	2,349,575
ខាតបង់ពីបង់ពន្ធ	-	-	(51,619)	(51,619)
ការផ្ទេរ	-	79,761	(79,761)	-
នៅថ្ងៃទី ៣១.១២.២០២៣/ ១.១.២០២៤	2,500,000	129,342	(331,386)	2,297,956
ខាតបង់ពីបង់ពន្ធសម្រាប់កាលបរិច្ឆេទ	-	-	(28,021)	(28,021)
ការផ្ទេរ	-	33,463	(33,463)	-
នៅថ្ងៃទី ៣១.១២.២០២៤	2,500,000	162,805	(392,870)	2,269,935

	មូលធន	ទុនបម្រុង តាមច្បាប់	ខាតបង់	ទឹកប្រាក់ លំអៀងបង្គរ ពីការប្តូរប្រាក់	សរុប
	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
នៅថ្ងៃទី ១.១.២០២៣	10,000,000	200,962	(812,267)	284,505	9,673,200
ខាតបង់ពីបង់ពន្ធ	-	-	(212,154)	-	(212,154)
ការផ្ទេរ	-	327,818	(327,818)	-	-
លំអៀងពីអត្រាប្តូរប្រាក់	-	-	-	(73,896)	(73,896)
នៅថ្ងៃទី ៣១.១២.២០២៣/ ១.១.២០២៤	10,000,000	528,780	(1,352,239)	210,609	9,387,150
ខាតបង់ពីបង់ពន្ធសម្រាប់កាលបរិច្ឆេទ	-	-	(114,074)	-	(114,074)
ការផ្ទេរ	-	136,228	(136,228)	-	-
លំអៀងពីអត្រាប្តូរប្រាក់	-	-	-	(136,588)	(136,588)
នៅថ្ងៃទី ៣១.១២.២០២៤	10,000,000	665,008	(1,602,541)	74,021	9,136,488

របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់តារាងហិរញ្ញបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ខាតមុនការបង់ពន្ធ		(43,837)	(178,461)	(33,276)	(136,764)
និយ័តភាព៖					
ចំណូលការប្រាក់	១៥	(458,804)	(1,867,791)	(438,399)	(1,801,820)
ចំណេញពីការស្តារឡើងវិញនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ	១៧	(63,592)	(258,883)	(78,849)	(324,069)
រំលស់លើគ្រឿងបរិក្ខារ និងទ្រព្យអរូបី	១៩	13,985	56,933	13,936	57,277
ខាតពីការលុបចោលនៃទ្រព្យសកម្មហិរញ្ញវត្ថុ		-	-	42,128	173,146
ចំណាយការប្រាក់	១៦	69,531	283,061	69,895	287,268
ការខាតមិនពិតសុទ្ធ លើការប្តូររូបិយប័ណ្ណបរទេស		(5,173)	(21,059)	(2,554)	(10,497)
ការធ្វើសវិធានធនលើ					
- ឥណទាន និងបុរេប្រទាន	៧	(55,545)	(226,124)	(126,928)	(521,674)
ខាតមុនបម្រែបម្រួលទុនបង្វិល		(543,435)	(2,212,324)	(554,047)	(2,277,133)
បម្រែបម្រួលទុនបង្វិល៖					
- ឥណទាន និងបុរេប្រទានទៅកាន់អតិថិជន		97,561	392,683	141,708	582,420
- ទ្រព្យសកម្មផ្សេងៗ		10,656	42,890	16,167	66,446
- បំណុលផ្សេងៗ		(3,637)	(14,639)	(4,031)	(16,567)
សាច់ប្រាក់ប្រើក្នុងសកម្មភាពប្រតិបត្តិការ		(438,855)	(1,791,390)	(400,203)	(1,644,834)
ពន្ធលើប្រាក់ចំណូលដែលបានបង់		(5,693)	(23,176)	(5,704)	(23,443)
ចំណូលការប្រាក់ដែលទទួលបាន		373,537	1,520,669	347,311	1,427,448
ចំណេញពីការស្តារឡើងវិញនៃទ្រព្យសកម្មហិរញ្ញវត្ថុ		63,592	258,883	78,849	324,071
ចំណាយការប្រាក់ដែលបានបង់		(64,258)	(261,594)	(64,759)	(266,159)
សាច់ប្រាក់បានប្រើក្នុងសកម្មភាពប្រតិបត្តិការ ការសុទ្ធ		(71,677)	(296,608)	(44,506)	(182,917)
លំហូរសាច់ប្រាក់ប្រើក្នុងសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងគ្រឿងបរិក្ខារ	៩	(1,959)	(7,885)	(2,379)	(9,778)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(1,959)	(7,885)	(2,379)	(9,778)

របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី	១១	28,773	115,811	30,000	123,300
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន		28,773	115,811	30,000	123,300
ការថយចុះសាច់ប្រាក់សុទ្ធ		(44,863)	(188,682)	(16,885)	(69,395)
សាច់ប្រាក់នៅដើមការិយបរិច្ឆេទក្នុងឆ្នាំ		99,325	405,743	116,211	478,441
បម្រែបម្រួលអត្រាប្តូរប្រាក់		-	2,149	-	(3,299)
សាច់ប្រាក់ និងសមមូលសាច់ប្រាក់					
នៅដំណាច់ការិយបរិច្ឆេទ		54,462	219,210	99,326	405,747

សាច់ប្រាក់និង សាច់ប្រាក់សមមូលមានដូចខាងក្រោម៖

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៥	31,235	125,721	41,470	169,405
ប្រាក់បញ្ញើ និងសមតុល្យនៅធនាគារ	៦	23,227	93,489	57,855	236,338
សរុប		54,462	219,210	99,325	405,743

សូមអរគុណ